




ទទួលបានពិន្ទុអត្តសញ្ញាណប័ណ្ណ
20,000 យើងជាអតិថិជន
 តាមរយៈអត្តសញ្ញាណប័ណ្ណ

ពិន្ទុអត្តសញ្ញាណប័ណ្ណ
 លើកទី2
 កំពុងអនុវត្ត!!

កាលផុតកំណត់ស្ទើរសុំអត្តសញ្ញាណប័ណ្ណសម្រាប់ទទួល
 បានពិន្ទុអត្តសញ្ញាណប័ណ្ណលើកទី2គឺ **រហូតដល់ចុងខែ**
កញ្ញា ដូចនេះសូមរួសរាន់!



អត្តសញ្ញាណប័ណ្ណជាអ្វី?

ថ្លៃផ្តល់លើកដំបូងគឺឥតគិតថ្លៃ!

ជាការដែលមានរូបថតមុខដែលមានសរសេរលេខអត្តសញ្ញាណ ដែលអាចប្រើជាឯកសារបញ្ជាក់អត្តសញ្ញាណ។ អ្នកអាចប្រើវិញ្ញាបនបត្រអេឡិចត្រូនិចលើលីមី
 បIC សម្រាប់សេវាកម្មផ្សេងៗដូចជា ការស្នើសុំបែបបទស្នាក់នៅ និងប្រកាសពន្ធប្រចាំខែ(e-Tax)ជាដើម។



**គេហទំព័រការិយាល័យអន្តោប្រវេសន៍ ក៏មានផ្តល់ព័ត៌មានជា
 ១៦ភាសាផងដែរ!**



សាកសួរព័ត៌មានតាមរយៈខាងក្រោម!

ភាសាជប៉ុន



អត្តសញ្ញាណប័ណ្ណទូទៅ លេខទូរស័ព្ទគិតថ្លៃ
TEL: 0120-95-0178

※ ម៉ោងពេលដែលអ្នកអាចទទួលបានគឺទៅតាមថ្ងៃនៃសប្តាហ៍។
 ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង9:30ដល់20:00
 ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ចាប់ពីម៉ោង9:30ដល់17:30
 (អំពីអត្តសញ្ញាណប័ណ្ណ និងពិន្ទុអត្តសញ្ញាណប័ណ្ណ ចាប់ពីម៉ោង9:30ដល់20:00)




ភាសាបរទេស



អំពីអត្តសញ្ញាណប័ណ្ណ
TEL: 0120-0178-27
 ប្រសិនមិនអាចភ្ជាប់ 0570-064-738

※ ម៉ោងដែលអ្នកអាចទទួលបានគឺទៅតាមភាសា។



- English (ភាសាអង់គ្លេស)、中文 (ភាសាចិន)、한국어 (ភាសាកូរ៉េ)
 Español (ភាសាអេស្ប៉ាញ)、Português (ភាសាព័រទុយហ្គាល់)
 ➔ ចាប់ពីម៉ោង9:30ដល់20:00
- ภาษาไทย (ភាសាថៃ)、नेपाली भाषा (ភាសាទេពាណ្ឌ)、
 Bahasa Indonesia (ភាសាឥណ្ឌូនេស៊ី)
 ➔ ចាប់ពីម៉ោង9:00ដល់18:00
- Tiếng Việt (ភាសាវៀតណាម)、Pilipino (ភាសាហ្វីលីពីន)
 ➔ ចាប់ពីម៉ោង10:00ដល់19:00



អំពីពិន្ទុអត្តសញ្ញាណប័ណ្ណ
TEL: 0570-028-125

※ ម៉ោងដែលអ្នកអាចទទួលបាន
 English (ភាសាអង់គ្លេស)、中文 (ភាសាចិន)、한국어 (ភាសាកូរ៉េ)、
 Español (ភាសាអេស្ប៉ាញ)、Português (ភាសាព័រទុយហ្គាល់)
 ➔ ចាប់ពីម៉ោង9:30ដល់20:00

**សម្រាប់វិធីដាក់ពាក្យទទួលពិន្ទុអត្តសញ្ញាណប័ណ្ណ
 សូមសាកសួរមកខាងនេះ!**

វិធីដាក់ពាក្យស្នើសុំកាត និងវិធីទទួលបានពិន្ទុអត្តសញ្ញាណប័ណ្ណ


STEP 1 បំពេញពាក្យស្នើសុំផ្តល់

★ អ្នកអាចទទួលបាន ពាក្យស្នើសុំផ្តល់សម្រាប់ការដាក់ពាក្យ និងក្រដាសអាសយដ្ឋាន នៅការិយាល័យអន្តោប្រវេសន៍!

- បំពេញប្រការចាំបាច់ក្នុងពាក្យស្នើសុំផ្តល់
- បិទបញ្ចប់មុនដែលបានថតក្នុងរយៈពេល6ខែ


អ្នកចង់បាន **20,000** ពិន្ទុ សូមដាក់ពាក្យត្រឹមថ្ងៃ **30** ខែកញ្ញាណា!

ក្នុង "លិខិតជូនដំណឹងលេខអត្តសញ្ញាណ" មានសរសេរលេខអត្តសញ្ញាណរបស់អ្នក!



លេខក្នុង  គឺជាលេខអត្តសញ្ញាណរបស់អ្នក។
"លិខិតជូនដំណឹងលេខអត្តសញ្ញាណ" នឹងត្រូវបានផ្ញើទៅផ្ទះរបស់អ្នកតាមសំបុត្រចុះបញ្ជីនៅ 2 ទៅ 3 សប្តាហ៍បន្ទាប់ពីអ្នកបានចុះឈ្មោះស្នាក់នៅ។

"លិខិតជូនដំណឹងលេខអត្តសញ្ញាណ" នឹងត្រូវបានផ្ញើទៅផ្ទះរបស់អ្នកតាមសំបុត្រចុះបញ្ជីនៅ 2 ទៅ 3 សប្តាហ៍បន្ទាប់ពីអ្នកបានចុះឈ្មោះស្នាក់នៅ។ ចំពោះអ្នកមិនទាន់បានចុះឈ្មោះស្នាក់នៅចាំបាច់ចុះឈ្មោះស្នាក់នៅនៅសាលាក្រុងខណ្ឌសង្កាត់ជាមុនសិន។ ពេលនោះ សូមដាក់ពាក្យស្នើសុំកាត។

អ្នកអាចដាក់ពាក្យស្នើសុំកាតតាមរយៈ កុំព្យូទ័រ, ស្ថាតហ្វូន ឬទូរស័ព្ទចម្លងចម្លងអត្តសញ្ញាណបានដែរ (សម្រាប់តែភាសាជប៉ុន)។



របៀបថតរូបថតមុខ



- ទំហំ បញ្ឈរ 4.5cm x ផ្កក 3.5cm
- ផ្ទៃក្នុងមុខ គ្មានម្លូក គ្មានផ្ទៃខាងក្រោយ សម្លៅ OK

- រូបថតមានផ្ទៃខាងក្រោយ
- រូបថតមើលមិនឃើញមុខច្បាស់
- ពាក់មួក ឬ ឆ្នាំង NG



គេហទំព័រការិយាល័យអន្តោប្រវេសន៍ ក៏មានផ្តល់ព័ត៌មានជា ១៦ ភាសាផងដែរ!



សូមមើលណា!

STEP 2 ដាក់ពាក្យស្នើសុំ និងទទួលកាត

ពេលស្គាល់លេខអត្តសញ្ញាណ

- ① ពេលបំពេញពាក្យស្នើសុំហើយ ដាក់ក្នុងប្រឡាមសំបុត្រដែលមានបិទក្រដាសអាសយដ្ឋាន។
 - ② ដាក់ក្នុងប៊ូស្តប្រៃសណីយ៍។
- ប្រហែល 1 ខែ ក្រោយ...
- ③ កាតប៊ូស្តល្អឆ្លើមកដល់។
 - ④ ទៅកន្លែងផ្តល់ដែលមានសរសេរលើកាតប៊ូស្តល់។
 - ⑤ កំណត់លេខសម្ងាត់នៅកន្លែងទទួល ហើយទទួលយក។



ពេលមិនដឹងលេខអត្តសញ្ញាណរបស់ខ្លួន និង របៀបសរសេរ

- ① ទៅសាលាក្រុងខណ្ឌសង្កាត់ដែលអ្នករស់នៅ។
 - ② បំពេញរចនាសម្ព័ន្ធ និងដាក់ពាក្យស្នើសុំនៅកន្លែងទទួល។
- ប្រហែល 1 ខែ ក្រោយ...
- ③ អត្តសញ្ញាណប័ណ្ណនឹងឆ្លើមកដល់ផ្ទះ។
- ※ អ្នកអាចទទួលបានតាមរយៈវិធី ③ ដល់ ⑤ នៅខាងឆ្វេង ទៅតាមក្រុងខណ្ឌសង្កាត់ភូមិ។



STEP 3 ដាក់ពាក្យស្នើសុំពិន្ទុអត្តសញ្ញាណប័ណ្ណ

ពិន្ទុអត្តសញ្ញាណប័ណ្ណត្រូវបានផ្តល់ឱ្យជាពិន្ទុសម្រាប់សេវាកម្មទូទាត់ដែលបានជ្រើសរើស។ សូមជ្រើសរើសសេវាកម្មទូទាត់មួយដែលអ្នកចូលចិត្ត។
អ្នកអាចដាក់ពាក្យស្នើសុំតាមរយៈស្ថាតហ្វូន, កុំព្យូទ័រ ឬកន្លែងទទួលបែបបទពិន្ទុអត្តសញ្ញាណប័ណ្ណ!

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមក!

TEL: 0120-95-0178 (ភាសាជប៉ុន)
TEL: 0570-028-125 (ភាសាជប៉ុន)



- ※ ម៉ោងដែលអ្នកអាចទទួលបានគឺចាប់ពីម៉ោង 9:30 ដល់ 20:00។
- ※ មាន 5 ភាសាដែលអាចប្រើប្រាស់។

English (ភាសាអង់គ្លេស), 中文 (ភាសាចិន), 한국어 (ភាសាកូរ៉េ),
Español (ភាសាអេស្ប៉ាញ), Português (ភាសាព័រទុយហ្គាល់)

នេះជាសញ្ញាសម្គាល់!